

សន្លឹក ចង្អុលប្រាប់មាតិកា (លេខសៀវភៅបិដក : ០២០)
សុតន្តបិដក មជ្ឈិមនិកាយ មូលបន្ត្រាសក បឋមភាគ
២០
(ព.ស. ២៥០២)

មាតិកា	លេខទំព័រ
មូលបរិយាយវគ្គ	១
មូលបរិយាយសូត្រ ទី ១	១
នយក្ខមិបរិច្ឆេទ ទី ១	៣
នយក្ខមិបរិច្ឆេទ ទី ២	១១
នយក្ខមិបរិច្ឆេទ ទី ៣	១៣
នយក្ខមិបរិច្ឆេទ ទី ៥	១៥
នយក្ខមិបរិច្ឆេទ ទី ៦	១៧
នយក្ខមិបរិច្ឆេទ ទី ៨	១៩
សញ្ញាសវសំវរសូត្រ ទី ២	២១
អាសវៈដែលត្រូវលះដោយ ការឃើញ	២៣
អាសវៈដែលត្រូវលះដោយ ការសេព	៣១
អាសវៈដែលត្រូវលះដោយ ការ អត់ធន់	៣៣
អាសវៈដែលត្រូវលះដោយ ការ បន្ទោបង់	៣៥
អាសវៈដែលបានលះហើយ ដោយ ការឃើញ ជាដើម	៣៧
ធម្មទាយាទសូត្រ ទី ៣	
ពោលអំពី បិណ្ឌបាតរបស់ព្រះតថាគត	៤១
ពោលអំពី ការយកធម៌ ជា មត៌ក	៤៣

ពេលអំពី ការមិនហាត់ធ្វើនូវ វិវេក	៤៥
ពេលអំពី ការហាត់ធ្វើនូវ វិវេក	៤៧
មជ្ឈិមាបដិបទា	៤៩
ភយកេរវសូត្រ ទី ៤	៥២
ពេលអំពី សេនាសនៈដ៏ស្ងាត់	៥៣
សេនាសនបរិយាយ ១៦	៥៥
ពេលអំពី ភ័យ និង សេចក្តី ស្នើប	៦៧
ការៈនៃសត្វ មានសេចក្តីមិនវង្វេងជា ធម្មតា	៦៩
ពេលអំពី បុព្វេនិវាសានុស្សតិញ្ញាណ	៧១
ពេលអំពី ចតុបបាតញ្ញាណ	៧៣
ពេលអំពី អាសវក្ខយញ្ញាណ	៧៥
ការសំដែងខ្លួនជាឧបាសក នៃជាណាស្សោណិព្រាហ្មណ៍	៧៧
អនង្គណសូត្រ ទី ៥	៧៨
បុគ្គល ៤ ពួក	៧៩
ពាក្យដែលហៅថា អង្គណៈ អង្គណៈ	៨៥
អង្គណៈ ទី ៤	៨៧
អង្គណៈ ទី ៧-៨	៨៩
អង្គណៈ ទី ១០	៩១
អង្គណៈ ទី ១១	៩៣
អង្គណៈ ទី ១៣	៩៥
ការៈនៃអកុសលគ្រូបសង្កត់ចិត្ត ដោយអំណាចនៃសេចក្តីប្រាថ្នា	៩៧
សេចក្តីប្រៀបធៀបដោយជាង ចាំង (ចាំងឈើ)	៩៩
សេចក្តីប្រៀបធៀបដោយ មនុស្សកំឡោះ ឬ ជំទង់	១០៣

អាករដើមស្រូវសូត្រទី ៦	១០៥
សេចក្តីប្រាថ្នា ជាគំរប់ ៥ ជាដើម	១០៧
សេចក្តីប្រាថ្នា ជាគំរប់ ១១ និង ១២	១០៩
សេចក្តីប្រាថ្នា ជាគំរប់ ១៥	១១១
សេចក្តីប្រាថ្នា ជាគំរប់ ១៦	១១៣
វត្ថុបឋមសូត្រ ទី ៧	១១៥
ឧបក្កិលេស ១៦	១១៧
សេចក្តីជ្រះថ្លាមិនញាប់ញ័រក្នុងព្រះរត្នត្រ័យ	១២១
ផលនៃសេចក្តីជ្រះថ្លា ក្នុងព្រះរត្នត្រ័យ	១២៣
ពោលអំពីអប្បមញ្ញាការវនា	១២៥
គាថាដែលព្រះមានព្រះភាគទ្រង់សំដែង	១២៧
សិន្និកភិក្ខុ បានសំរេចព្រះ អរហត្ត	១២៩
សល្លេខសូត្រទី ៨	១៣០
រូបជ្ឈាន ៤ យ៉ាង	១៣១
អរូបជ្ឈាន ៤ យ៉ាង	១៣៣
ហេតុនៃសេចក្តី ផ្លូវផង	១៣៥
ហេតុនៃការជៀសវាង	១៤១
ហេតុនៃការ ញ៉ាំងខ្លួនឲ្យបានខ្ពស់	១៤៥
ហេតុនៃ សេចក្តី រំលត់	១៤៧
គាថាជាទី បំផុតនៃ សូត្រ	១៥១
សម្មាទិដ្ឋិសូត្រ ទី ៩	១៥២
ពោលអំពី កុសល និង អកុសល	១៥៣
ការសួរប្រស្នាវនៃភិក្ខុទាំងឡាយ	១៥៥

អាហារវារៈ	១៥៧
សច្ចវារៈ	១៥៩
ជរាមរណៈ វារៈ	១៦១
ជាតិវារៈ	១៦៣
ភវវារៈ	១៦៥
ឧបាទានវារៈ	១៦៧
វេទនាវារៈ	១៦៩
ផស្សៈវារៈ	១៧១
សឡាយតនវារៈ	១៧៣
នាមរូបវារៈ	១៧៥
សង្ខារវារៈ	១៧៧
អវិជ្ជាវារៈ	១៧៩
អាសវវារៈ	១៨១
ពាក្យជានិគម	១៨៣
សតិប្បដ្ឋានសូត្រ ទី ១០	១៨៥
នវសីវចិកាបព្វៈ	១៨៥
អានាបានបព្វៈ	១៨៧
ឥរិយាបថបព្វៈ	១៨៩
បដិកូលបព្វៈ	១៩០
ធាតុបព្វៈ	១៩៣
វេទនានុបស្សនាសតិបដ្ឋាន	១៩៩
ចិត្តានុបស្សនាសតិប្បដ្ឋាន	២០១
នីវរណបព្វៈ	២០៣

ខន្ធបញ្ចុះ	២០៩
អាយតនបញ្ចុះ	២១៣
ពោជ្ឈង្គបញ្ចុះ	២១៥
សច្ចបញ្ចុះ	២១៩
ទុក្ខអរិយសច្ចៈ	២២១
ទុក្ខសមុទយអរិយសច្ចៈ	២២៥
ទុក្ខនិរោធអរិយសច្ចៈ	២២៩
ទុក្ខនិរោធគាមិនីបដិបទា អរិយសច្ចៈ	២៣៣
អានិសង្សនៃការចំរើនសតិបដ្ឋានទាំង៤	២៣៧
ពាក្យជានិតម	២៣៩
សីហនាទវគ្គ	២៤២
ចូឡសីហនាទសូត្រ ទី ១	២៤២
សមណៈ មាន ៤យ៉ាង	២៤៣
ទីបំផុត នៃសេចក្តី ជ្រះថ្លា	២៤៥
ទិដ្ឋិ ២ ប្រការ	២៤៩
ឧទាន ៤យ៉ាង	២៥១
ពោលអំពី ឧទានមាន តណ្ហាជាហេតុជាដើម	២៥៥
ការត្រេកអរ ចំពោះ កាសិត របស់ព្រះមានព្រះភាគ	២៥៧
មហាសីហនាទសូត្រ ទី ២	២៥៨
ការចូលទៅស្រុកវេសាលីនៃព្រះសារីបុត្រ	២៥៩
ពោលអំពី ឥទ្ធិ វិធី	២៦១
តថាគតពលញ្ញាណ ១០ ប្រការ	២៦៣
វេសារជ្ជញ្ញាណ ៤ យ៉ាង	២៧១

បរិសទ្យ ៨ ពួក	២៧៥
កំណើត ៤ យ៉ាង	២៧៧
គតិ ៥ យ៉ាង	២៧៩
បណ្តា ឧបមាទាំង ៦ ពោលអំពីសេចក្តី ឧបមា ទី ១	២៨១
បណ្តា ឧបមាទាំង ៦ ពោលអំពីសេចក្តី ឧបមា ទី ២	២៨៣
បណ្តា ឧបមាទាំង ៦ ពោលអំពីសេចក្តី ឧបមា ទី ៤	២៨៥
បណ្តា ឧបមាទាំង ៦ ពោលអំពីសេចក្តី ឧបមា ទី ៥	២៨៧
បណ្តា ឧបមាទាំង ៦ ពោលអំពីសេចក្តី ឧបមា ទី ៦	២៨៩
ព្រហ្មចរិយធម៌ប្រកបដោយអង្គ ៤	២៩១
ប្រភេទនៃ ទុក្ខរកិរិយា	២៩៧
វាទៈ និង ទិដ្ឋិ របស់សមណព្រាហ្មណ៍ ពួកខ្លះ	២៩៩
មហាទុក្ខក្ខន្ធសូត្រទី ៣	៣០៩
វាទៈ របស់ អនុតិរិយ	៣១១
តម្រេករបស់កាមទាំងឡាយជាដើម	៣១៣
ទោសរបស់កាមទាំងឡាយ	៣១៥
ការលាស់ចោលនូវកាមទាំងឡាយជាដើម	៣២៣
ទោសនៃរូបទាំងឡាយ	៣២៥
ការកំណត់ដឹងនូវរូប	៣២៩
តម្រេកនៃវេទនាទាំងឡាយ	៣៣១
ការកំណត់ដឹងនូវ វេទនា	៣៣៣
ចូឡទុក្ខក្ខន្ធសូត្រ ទី ៤	៣៣៥
ការកំណត់ដឹងនូវ វេទនា	៣៣៧
ទោសនៃកាមទាំងឡាយ	៣៣៩

ការឈរជើង នៃពួកនិគ្រន្ធ	៣៤៧
ការទ្រង់សាកសួរពួកនិគ្រន្ធ	៣៤៩
ពេលអំពីការនៅជាសុខដ៏លើសលុប	៣៥១
អនុមានសូត្រ ទី ៥	៣៥២
ធម៌ដែលធ្វើឲ្យជាអ្នកប្រដៅក្រ	៣៥៥
ធម៌ដែលធ្វើឲ្យជាអ្នកប្រដៅ ងាយ	៣៥៩
ប្រភេទនៃការគយគន់មើលខ្លួន ដោយខ្លួនឯង	៣៦៣
ការពិចារណា ខ្លួន ដោយ ខ្លួនឯង	៣៧១
ការត្រេកអរ ចំពោះភាសិតរបស់ព្រះមហា មោគ្គល្លាន	៣៨១
ចេតោខីលសូត្រ ទី ៦	៣៨២
បង្គោល របស់ចិត្ត ៥ ប្រការ	៣៨៣
ចំណង់ របស់ ចិត្ត ៥ ប្រការ	៣៨៥
បង្គោល របស់ចិត្ត ៥ ប្រការ	៣៨៧
ចំណង់ របស់ ចិត្ត ៥ ប្រការ	៣៨៩
សេចក្តីប្រៀបធៀបដោយ ស៊ុតមាន់	៣៩៣
វេបត្ថសូត្រ ទី ៧	៣៩៤
ប្រភេទនៃការចូលទៅអាស្រ័យនៅដងព្រៃ	៣៩៥
ប្រភេទនៃការចូលទៅអាស្រ័យ នូវបុគ្គល	៤០១
មធុបិណ្ឌិកសូត្រ ទី ៨	៤០៤
ប្រស្នារបស់ ទណ្ឌបាណិសក្យៈ	៤០៩
ការទ្រង់សំដែង ដោយសេចក្តី សង្ខេប	៤១១
អធិប្បាយដោយសេចក្តីពិស្តារ	៤១៥
ការក្រាបបង្គំទូលសួរចំពោះ សេចក្តីដែលចែកហើយ	៤២៣

ពាក្យឧបមារបស់ព្រះ អានន្ទត្ថេរ	៤២៥
ទ្វេវាវិតក្កសូត្រ ទី ៩	៤២៧
វិតក្កមាន ៦ យ៉ាង	៤២៩
វិជ្ជា ៣ ប្រការ	៤៣៥
មិច្ឆាមគ្គ មានអង្គ ៨	៤៣៩
ព្រះបណ្តាំនៃព្រះ តថាគត	៤៤១
វិតក្កសណ្ឋានសូត្រ ហេតុ ទី ១	៤៤៣
ហេតុ ទី ៣	៤៤៥
ហេតុ ទី ៤	៤៤៧
ហេតុ ទី ៥	៤៤៩
ការលះបង់នូវអកុសល វិតក្ក	៤៥១
ឧទ្ទានគាថា	៤៥៣